

សិទ្ធិការយករាយពីបំណងផ្ទាល់ប្បុរីតាកំងកម្មសិក្សា 実習先変更希望の申出書

ខ្លួនបានការពេទ្យ និងសំរាប់ការណែនាំដែលជាសំបុត្រនឹងការបង្កើតសិក្សា
ដោយសារមានស្ថានភាពដែលបានបង្កើតឡើង ដូចមានសរសាងក្រោម

下記のとおり、現在の実習実施者での技能実習を続けることができない事情があるため、是正を求めるとともに、実習先変更の希望を申し出ます。

កំណត់ទី

記

ស្ថានភាពនៃការប្រើប្រាស់បច្ចុប្បន្ន	ពេលវេលាដែលការប្រើប្រាស់ (*1) 相談時期（※1）	អ្នកដែលបានប្រើប្រាស់ (*2) 相談した人（※2）	លទ្ធផលនៃការប្រើប្រាស់ (*3) 相談結果（※3）
អ្នកងារក្រោមនឹង គ្រប់គ្រងសក្តី ប្រអប់ភាពមេល ការខុសត្រូវ 実習実施者 又は監理団体 への相談状況	ថ្ងៃទី <u>២</u> ខែ <u>11</u> ឆ្នាំ <u>2024</u> 年	អ្នកជាមួយនាយកដ្ឋានបច្ចុប្បន្ន / អ្នកជាហោនីមនេរកការប្រើប្រាស់ 監理団体／実習実施者	<input checked="" type="checkbox"/> មិនបានផ្តើមគប់ 対応してくれない <input type="checkbox"/> ផ្តើមគប់មិនបានព្រមបានត្រូវបានគ្រប់គ្រង 対応が不十分
ស្ថានភាពដែលបានប្រើប្រាស់ សំងដែលធ្វើឡើង មិនអាចបន្ទាន់ បានសិក្សាបានបាន ដែលត្រូវបាន បញ្ជាក់ពីការប្រើប្រាស់ 技能実習を続ける ことができない事情			ផ្លាស់ប្តូរពីការប្រើប្រាស់ 別紙のとおり

(*) សូមសន្យាកាលបរិច្ឆេទនៃការប្រើក្រាសឱកជំបូងដាមួយអង្គភាពមិនការខ្សោយ
ប្រើប្រាស់ការគ្រប់គ្រងកម្មសិក្សា មិនចាំបាច់បំពេញ ការណិតនានាបានប្រកាស

(*) សូមតែសង្ឃឹមថា ការបង្កើតរាជធានីភ្នំពេញ នឹងការចូលរួមរាជការជាប្រចាំឆ្នាំ

(*) សមត្ថសង្គម✓ ការពារទេរានដែលសម្រោះ

(※1) 監理団体又は実習実施者に最初に相談した日を記載してください。相談を行っていない場合は記入不要です

(※2) 監理団体又は審査実施者を○で囲み、相談した人の氏名を記載してください。

(※2) 監理団体又は実習実施者を
(※3) 該当欄に✓を付けてください

ខែ

ថ្ងៃ

ឆ្នាំ

10 日 11 月 2024 年

ក្រសួងការងារ នគរបាល សាសនា ពិភពលេខ នគរបាល (អ្នករាយការណ៍)
技能実習生（申出者）の署名

យើងបានទទួលសិទ្ធិការងារហើយ។
申出書を受領しました。

ខែ

ថ្ងៃ

ឆ្នាំ

11 日 11 月 2024 年

ក្រសួងការងារ នគរបាល _____ Aaa Bbb
受領者の署名

ឈ្មោះអគ្គនាព័ន្ធបានស្រែ (អ្នករាយការណ៍) _____ A 監理団体

監理団体（又は実習実施者）名

ឈ្មោះ មុខតំណែង _____ 理事
役職名

សូមប្រធើសវិសសានការជាក់ផ្លូវដែលសម្រេចចំពោះអ្នក
ដែលជាសានការជាក់ផ្លូវដែឡើងអារម្មណកម្ពុជា ហើយក្នុងសាធារណរដ្ឋាភិបាល ត្រូវបានដោតបានជាក់លាក់អំពីសានការជាក់ផ្លូវនៅនៅទៅក្នុងប្រទានបាល
(អារម្មណការជាក់ផ្លូវដែឡើងអារម្មណកម្ពុជា)។

技能実習を続けることができない事情として、あなたに該当する事情を選んで該当欄に✓を付けた上で、その事情を次頁に具体的に記入してください（複数選択可）。

	止する措置がとられなかつたなど、労働基準関係法令に違反する行為をされた。
3-6	សកម្មភាពដៃអង្គនេះ ដែលបានបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ និងមានភាពទូទៅវិញ その他重大悪質な法令違反行為
4	ត្រូវបានបំពេទស្តីមនុស្ស ដួចជា ខ្លួនរោងអំពើកើតការ និងការប្រមាណ ប្រទទួលការយោង បុម្ភប្រព័ន្ធដែលបានបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ ហើយខ្លួនមានអារម្មណ៍កំយក្សាប់ ជាថីជី។ 私が暴行、暴言、嫌がらせをされた、私の同僚が人権侵害を受け、私も怖い思いをしたなど、人権を侵害された。
5	លក្ខខណ្ឌការងារ និងអគ្គប្រយោជន៍ជាថីជី ក្នុងការងារការងារ ឬស្ថាតី លក្ខខណ្ឌការងារ បុម្ភប្រព័ន្ធដែលបានបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ និងឯកសារលក្ខខណ្ឌការងារ និង“សិទ្ធិកទន្លេវិចិថុលបំណុលសំខាន់ទាកទងនិងអគ្គប្រយោជន៍ទៅក្នុងអំឡុងនៃកម្មសិក្សាប្រើប្រាស់ នាយក” ដែលបានបំពេទជាប្រព័ន្ធដោយការងារ និងការងារបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ 実習先と交わした「雇用契約書及び雇用条件書」や「技能実習の期間中の待遇に関する重要事項説明書」で示されている労働条件や待遇と、実際の労働条件や待遇が違っている。 * សូមធ្វើសេវាលក្ខខណ្ឌការងារ និងអគ្គប្រយោជន៍ផែនមានការងារខ្លួន ជាកំណត់ ចាប់អស់ ពី 5-1 ដល់ 5-7 សូមចំណាំថា មិនមែនច្បាប់មានការងារខ្លួន បុម្ភប្រព័ន្ធដែល អគ្គប្រយោជន៍អាជីវកម្មប្រព័ន្ធដោយការងារ និងការងារបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ កែត្រួតពិនិត្យការងារបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ និងមានភាពទូទៅវិញ ដួចជាទីតាំងកម្មសិក្សា មិនកែត្រួតពិនិត្យការងារបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ ※ 具体的に違いが生じている労働条件や待遇を 5-1~5-7 から全て選んでください。労働条件や待遇が少しでも違っていれば必ず転籍できるわけではなく、実習先がその違いを是正しないなど、その違いが重大悪質と認められる場合に転籍できることに注意してください。
5-1	បញ្ហាកំពងនិងទីតាំងបំពេទការងារ (កម្មសិក្សាប្រើប្រាស់ជំនាញ) និងអគ្គប្រយោជន៍ការងារដែលត្រូវបំពេទ (ប្រព័ន្ធការងារ និងការងារ) 就業（技能実習）の場所、従事する業務（職種及び作業）の内容のこと
5-2	បញ្ហាកំពងនិងយោប់ពេលការងារ ដួចជាយោប់ពេលសម្រាក ឬយោប់ពេលកំណត់នៃការងារ និងការមានប្រាកាសការងារបំពេទមេដាច់ជាថី 休憩時間や所定労働時間、時間外労働の有無など、労働時間のこと
5-3	បញ្ហាកំពងនិងថ្មីថ្មីបំសម្រាកនិងការឈប់សម្រាក ដួចជាថ្មីថ្មីដែលត្រូវឈប់សម្រាក ប្រចាំខែថ្មីថ្មីនៃការឈប់សម្រាកមានប្រាកំណុលជាថី 休日となる日や、有給休暇の日数など、休日・休暇のこと
5-4	បញ្ហាកំពងនិងប្រាកំណុល ដួចជាប្រាកំណុលគោល ប្រាកំណុលខោបត្រអង្គភាពដៃអង្គនេះ អគ្គប្រាកំណុលដែលត្រូវឈប់សម្រាកបានបន្ថែមប៉ុន្មាន កាលបរិច្ឆេទបង្ក្រាកំណុល ការងារ និងប្រាកំណុលប្រាកំណុលដែលត្រូវឈប់សម្រាកការងារ ជំនួយដែលត្រូវឈប់សម្រាកការងារ ប្រចាំខែថ្មីថ្មីដែលប្រាកំណុល ប្រចាំខែថ្មីថ្មីនៃការឈប់សម្រាកការងារ 基本賃金や諸手当、時間外労働の割増賃金率、賃金支払日、昇給、賞与、休業手当、賃金からの控除項目、1か月あたりの支払い概算額など、賃金のこと
5-5	បញ្ហាកំពងនិងសេវាផ្លូវការ ដួចជាបំសេវាផ្លូវការ និងសេវាផ្លូវការ និងសេវាផ្លូវការ ប្រចាំខែថ្មីថ្មីដែលត្រូវឈប់សម្រាកជាថី 宿泊施設の広さ、場所、負担額など、宿泊施設のこと
5-6	បញ្ហាកំពងនិងអគ្គប្រយោជន៍ទូទៅនៃកម្មសិក្សាប្រើប្រាស់ ដួចជាប្រាកំណុលខ្លួន ឬថ្មីថ្មីបានបន្ថែមប៉ុន្មាន និងប្រចាំខែថ្មីថ្មីនៃកម្មសិក្សាប្រើប្រាស់ 入国後講習中の手当、食費、居住費など、入国後講習中の待遇のこと
5-7	លក្ខខណ្ឌការងារ និងអគ្គប្រយោជន៍ដៃអង្គនេះ その他の労働条件や待遇
6	មិនបានទទួលការបំពេទកើតបុណ្យការងារ ប្រុងការសារលក្ខខណ្ឌការងារជាថី នៅពេលបំពេទកើតបុណ្យការងារ ប្រុងបានទទួលការប្រើប្រាស់ ការងារជាថី ការងារនិងលក្ខខណ្ឌការងារ បុម្ភប្រព័ន្ធដែលជាថី 雇用契約締結時に雇用契約書や雇用条件書が交付されていない、又は雇用条件や待遇について母国語で説明を受けていない。
7	បានស្ថានការងារការងារបំពេទជ្រាប់និងបទប្បញ្ញត្តិយ៉ាងច្បាស់ ដែលធ្វើឡើងនាមអាជីវកម្មប្រើប្រាស់ជំនាញដែលត្រូវឈប់សម្រាកប្រចាំខែថ្មីថ្មី (ឧបាទរណ៍) ករណីត្រូវឈប់សម្រាកឡើងដើម្បីនិងជាលិគិតលិគិតដែលបានបន្ថែមប៉ុន្មាន និងសេវាផ្លូវការ 現在の実習先で技能実習を続けることができないその他の事情がある。 (例) 実習先で取り扱う食品等に対するアレルギーを発症した場合

សូមសរសេរព្រមទាំងអាជីវកម្មដែលបានធ្វើឡើង អំពីស្ថានភាពជាក់សៀវភៅនិងលក្ខណៈដែលអ្នកបានជ្រើសរើស។

[យោគំរី]

នៅឯ៉ា ● ថ្លែ ● នេះខ្លួនធ្វើការដោយខ្ពស់ប្រកាសដោយផលមានឈ្មោះ ● ●
ពេលគំពុងធ្វើការដោយ ● ● គឺតាត់មានគំបុត្រដោយបានធ្វើព្រមទាំង

នៅពេលនោះប្រធានការអារម្មណ៍ ● ●

បានឱ្យយោងឆ្លងហើយគាត់បាននិយាយពាក្យ 「●●」 និង 「●●」

មកកាន់ខ្លួនអ្នករោមការងារជាមួយខ្លះ ● ● នៅព្រមទាំងបានរាយក្រឹត ● ដូច

ពេលភាគគំបាលរាយការណាតិជ្រើមច្បាស់ខ្លះ: ● ●

ផែលនៅក្រោរនោះកំណតានមិនយើងបាន

ប្រធានការងារឈ្មោះ●●ជាចម្លែការកែងកែប្រើបាណក្នុងក្រសួងពេទ្យ

ទេវការនៃដណ្ឌជាកិចប់ននឹងសិកាតមដោយទៅតាម

ក្រសួងពេទ្យ ● នគរបាល ● សាស្ត្រ

ខ្លួនមិនយើរបានការងារគាត់បានទាត់លើយោះ ● ●

ផែលកំពងធើការងារជាមួយខ្ញុំ។

ចំពោះវិធនេះខ្លាចានបាប់ទៅថ្មីក្រោមពីនយោះ ●●

ដែលក្រោមគឺនឹងបានដាក់ជាប្រធានសាស្ត្រខ្មែរ។

ເບີໂທໄກສະເໜີ: ຄືຂໍມີນາຕັບຄວາມເປົ້າຍສປ່ຽນດ້ານເຮົາ, ຄືຢ່າງດູ້ປະກາມທີ່

【記載例】

●月●日に、私といっしょに実習をしている●●は●●の作業中にミスをして●●をこわしてしまいました

そのとき、主任の●●はとてもおこって、私と●●に「●●」や「●●」と言って、●回くらい頭を叩きました

叩かれたところを近くにいた先輩の●●が見ていました。

主任の●●は、ふだんから他の日本人や実習生にも「●●」と言ったりします。

他にも●月●日●時ころ、一緒に書類をしている●●が主任に職をされているところを見ました。

このことを会社の社長●に話しましたが、何もしてくれませんでした。

このままでは安心して仕事ができないので、会社を変えたいです。